

ជំងឺកូវីដ - ការពិត និងប្រតិបត្តិការអំពីផលប៉ះពាល់ ផ្នែកទី ២

Robin J Johnson

នៅក្នុងការកែតម្រូវលើកនេះ ខ្ញុំកំពុងនិយាយអំពីប្រធានបទមួយចំនួន ដែលទាក់ទងនឹងស្ថានភាពបច្ចុប្បន្ន ការចុះចូល ការបិទខ្ទប់ ការបិទព្រះវិហារ ការប្រមូលផ្តុំគ្នាដោយខុសច្បាប់ ការសន្និដ្ឋានដោយបង្ហាញពីការឆ្លើយតបរបស់នគរប្រះ ចំនួនបួន ។

ជាដំបូង សូមអរគុណចំពោះមតិវិច្ឆ័យ និងការលើកទឹកចិត្តទាំងអស់ដែលទទួលបាននៅផ្នែកទី ១!

ពិភពលោកទាំងមូល បាននឹងកំពុងឆ្លងផុតគ្រាដ៏លំបាកបំផុតមួយ ប្រសិនបើមិនមែនជាពេលវេលាដ៏លំបាកបំផុតនោះទេ ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរមក ។ ទិដ្ឋភាពមួយដែលបានកើតឡើង គឺការបំប្លែងគំនិត យោបល់ និងយុទ្ធសាស្ត្រដើម្បីដោះស្រាយជាមួយ ជំងឺកូវីដ ។ ក្រុមគ្រួសារបានបែកបាក់គ្នា មិត្តភក្តិជិតស្និទ្ធត្រូវបាន បំបែកចេញពីគ្នា មិនអាចជួបគ្នាទៅវិញទៅមក ពួកជំនុំមានជម្លោះ និងការបែកបាក់គ្នា ហើយមិននិយាយអំពីការ សម្រេចចិត្ត ពីនយោបាយដ៏ចម្រុះចម្រាសដែលកំពុងបន្តនោះទេ ។ មានទស្សនៈខុសគ្នាជាច្រើនចំពោះ ជំងឺកូវីដលើ ខ្លួនឯង លើការពាក់ម៉ាស់ ការរឹតបន្តឹងផ្សេងៗ ហើយបន្ទាប់មកមានការជជែកវែកញែក ដ៏ស្នាហាប់ទៅលើវ៉ាក់សាំង និងការប្រើប្រាស់របស់វា ។

ចំណុចបញ្ហាដែលបានលើកឡើងនៅក្នុងអត្ថបទនេះ ក៏អាចបណ្តាលឱ្យមានភាពខុសគ្នាខ្លះៗដែរ ។ ដូចដែល បានបញ្ជាក់នៅក្នុងផ្នែកទីមួយ “អ្នកប្រហែលជាមិនយល់ស្របនឹងអ្វីខ្លះ ឬ ទាំងអស់នៃអ្វីដែលត្រូវបានសរសេរនៅទីនេះ ។ សំណូមពររបស់ខ្ញុំ គឺសូមទទួលយកវានៅក្នុងវិញ្ញាណដែលបានសរសេរចុះ ដើម្បីកសាងឡើង ពង្រឹង និងលើកទឹក ចិត្ត” ។

ទិដ្ឋភាពមួយទៀតនៅសព្វថ្ងៃនេះ គឺការភាន់ច្រឡំ ។ ដោយសារតែការយល់ឃើញ និងព័ត៌មានដែលមានភាពច្របូក ច្របល់គ្នានោះ មនុស្សជាច្រើនយល់ច្រឡំ ។ ការណែនាំខាងសុខភាព និងបទប្បញ្ញត្តិសុខភាពបន្តផ្លាស់ប្តូរ នៅក្នុង ករណីខ្លះស្ទើរតែរាល់ថ្ងៃ ហើយភាពផ្ទុយគ្នាត្រូវបានបង្ហាញ ឱ្យឃើញក្នុងចំណោមអ្នកជំនាញ ដែលគេហៅថា ជាមួយ កំហុសក្នុងការណែនាំដែលបានធ្វើឡើងជាញឹកញាប់ ។

និយាយពីផ្នែកទីមួយ ហើយត្រូវគូសបញ្ជាក់ម្តងទៀត គឺជាចំណុចបញ្ហានៃការភ័យខ្លាច ដែលនៅតែត្រួតត្រាក្នុងជីវិត ជាច្រើន ។ ការភ័យខ្លាចនេះកំពុងគ្រប់គ្រងជីវិតជាច្រើន ប្រហែលជាមិនមែន ជាអ្វីដែលទើបតែកើតឡើងនោះទេ ។ វា បានបង្ហាញឱ្យឃើញឥឡូវនេះ ដោយសារតែគ្រឹះមិននៅនឹងកន្លែង ។ ការភ័យខ្លាចកំពុងតែជំរុញសមាជិកគ្រួសារ នៅ សម្ពាធលើគ្រួសារដ៏ផ្សេងៗទៀតឱ្យចាក់វ៉ាក់សាំង ឬជាជម្រើសមិនឱ្យចាក់វ៉ាក់សាំង ។ ការជ្រើសរើសបុគ្គលត្រូវតែគោរព វាជាការភ័យខ្លាចដែលរុះរើការគោរព ។

អសមត្ថភាពក្នុងការគ្រប់គ្រងជម្លោះ ដែលមិននឹកស្មានដល់ទាំងនេះនៅក្នុងគ្រួសារ និងក្នុងចំណោមមិត្តភក្តិ គឺជាកត្តា ដ៏គួរឱ្យខ្លាចមួយដែលបានកើតឡើងផងដែរ នៅក្នុងករណីមួយចំនួន ។ សម្ពាធនៃវិបត្តិបច្ចុប្បន្នបានបណ្តាលឱ្យ មាន ការលាតត្រដាងដែលផុសឡើងនៅភាពទន់ខ្សោយ ដែលលាក់ខ្លួននៅក្រោមផ្ទៃក្នុងជីវិតមួយចំនួន ។ ទំនាក់ទំនងដែល ចាប់ផ្តើមអាក្រក់នៅពេលដែលសម្ពាធកើតឡើង បានប្រាប់យើងថា មានអ្វីមួយដែលធ្ងន់ធ្ងរបានបាត់នៅមូលដ្ឋាន គ្រឹះហើយ ។ គឺយើងខ្លាំង ដែលនៅត្រង់ចំណុចខ្សោយបំផុតរបស់យើង ។

យើងអន់ថយក្នុងថ្ងៃលំបាក នោះឈ្មោះថាឯងមានកំឡាំងតិចទេ ។ សុភាសិត ២៤:១០

ពួកជំនុំនៅភាគខាងលិចបានរស់នៅជាមួយ នឹងអារម្មណ៍មិនពិតនៃសុវត្ថិភាពអស់រយៈពេលជាយូរ ។ "Sermonettes for Christianettes" (ស៊េរម៉ូនណែត និង គ្រីស្ទានណែត) ដូចដែលលោក Kevin Conner (ខាវីន ខនណី) នឹងនិយាយជាញឹកញាប់ថា ។ យើងពឹងផ្អែកលើព្រះបន្ទូល ដើម្បីធ្វើឱ្យខ្ញុំសប្បាយចិត្ត ធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អ ធានាបាននូវការអណ្តែតដោយឥតគិតថ្លៃទៅកាន់ភាពអស់កល្បជានិច្ច ជាមួយនឹងឧបសគ្គតិចតួច ឬគ្មាន ។ ខ្ញុំគិតថាយើងប្រហែលជាភ្នាក់ដឹងខ្លួនទៅនឹងការពិតថ្មី?

ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ ២ ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អ្នកអាងគយរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ មើលគុណ មានចិត្តមិនបរិសុទ្ធ ។ ធម្មវិទូ ទី ២ ៣:១-២

ថ្ងៃភ្លឺភ្លឺ - ថ្ងៃចុងក្រោយ

មានការរីកសាយភាយនៃគំនិតភ្លឺភ្លឺ និងការស្រមៃស្រមៃច្បាស់ ត្រូវបានចែកចាយពាសពេញសហគមន៍តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ និងវេទិកា ។ មានទ្រឹស្តីយុបយិតជាច្រើន រួមជាមួយនឹងការសន្និដ្ឋានដ៏ប្រឌិត នៃការផ្លាស់ប្តូរវប្បធម៌ និងជីវិតសង្គមដែលកើតឡើង តាមរយៈការចាក់វ៉ាក់សាំង ។ ការបោកបញ្ឆោតខ្លះ បានរត់ទៅជិតនឹងការពិត (ដូចមានចែងក្នុងផ្នែកទី ១) ឯខ្លះទៀតគ្រាន់តែជាទ្រឹស្តីដែលមិនអាចទៅរួច និងគ្រោះថ្នាក់បំផុត ។

អ្នកប្រហែលជាឆ្ងល់ថា តើខ្ញុំមានចរិតរឹងរូសបន្តិចជាមួយ នឹងការបញ្ចេញមតិទាំងនេះដែរឬទេ ប៉ុន្តែ ពោធិកិលចរិតនេះត្រូវតែហៅចេញថា វាជាអ្វី ។ ពេលជីវិតមនុស្សរុងរឿងនៅផលប៉ះពាល់ ខ្ញុំមិនសុំទោសចំពោះការនិយាយបែបនេះទេ ។

ឱបងប្អូនអើយ បើបានទាន់ឃើញមនុស្សណាធ្វើខុសអ្វី នោះអ្នករាល់គ្នាដែលដើរដោយព្រះវិញ្ញាណ ចូរជំរះអ្នកនោះដោយចិត្តសុភាព ព្រមទាំងប្រយ័ត្នខ្លួនឯងផងក្រែងត្រូវសេចក្តីល្អផងដែរ ។ កាឡូទី ៦:១

ជីវិតរបស់មនុស្ស គ្រួសារ និងមិត្តភាពត្រូវបានហែកហូរ ដោយការបោកប្រាស់ ។ នេះមិនមែនគ្រាន់តែជាការយល់ឃើញផ្សេងៗគ្នាលើបញ្ហាជាក់លាក់មួយប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំជឿថាពួកគេគឺមាន គំនិតរើរវាយដែលមានដើមកំណើតពីបិសាចហើយជាលទ្ធផលធ្វើឱ្យខូចដល់នរណាម្នាក់ រួមទាំងអ្នកទន់ខ្សោយ ឆោតល្ងង់ និងនិរទោសដែលត្រូវបានបញ្ចុះបញ្ចូលឱ្យជឿការកុហកទាំងនេះ ។ ព្រះគម្ពីរត្រូវបានគេប្រើខុសផ្លូវនៅក្នុងវិធីផ្សេងៗដ៏គួរឱ្យស្តាប់ខ្លឹមបំផុត ដោយយកចេញពីបរិបទ ហើយទំនោរដើម្បីគាំទ្រដល់ការស្រមៃស្រមៃ ហើយនិងអ្នកខ្លះថែមទាំងអះអាងថា វិវរណៈថ្មីរបស់ព្រះ ។

តែព្រះវិញ្ញាណ ទ្រង់មានបន្ទូលយ៉ាងជាក់ច្បាស់ថា នៅគ្រាជាន់ក្រោយបង្អស់ អ្នកខ្លះនឹងលាក់ចាកចេញពីសេចក្តីជំនឿដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្តីបង្រៀនរបស់ពួកអារក្ស ។ ធម្មវិទូ ទី១ ៤:១

ចំណាំ៖ មតិមួយចំនួនខាងក្រោមត្រូវបានភ្នាក់វេទនាដោយបទពិសោធន៍របស់យើងនៅក្នុងរដ្ឋ Victoria (វិកតូរ៉ា) ប៉ុន្តែការនិយាយជាមួយអ្នកដទៃ មានភាពស្រដៀងគ្នាជាច្រើននៅក្នុងយុគ្រាជីវិតផ្សេងទៀត ។

ឥឡូវនេះ យើងមានសកម្មភាពរបស់រដ្ឋាភិបាលដែលបានបង្ក ឱ្យមានភាពផ្ទុយគ្នា ។ មានបទប្បញ្ញត្តិ និងការត្រួតពិនិត្យដែលពេលខ្លះមានការរឿងឆ្ងល់ អំពីអត្ថប្រយោជន៍របស់វា ។ នៅក្នុងយុគ្រាជីវិតផ្សេងៗ ដែលយើងម្នាក់ៗ បានរស់នៅក្នុងអំឡុងពេលដ៏រាតត្បាតនេះ មានរឿងជាច្រើនដែលយើងមានបញ្ហា នៃការស្នើសុំភាពជាមួយរដ្ឋាភិបាលល្អ ។ ការទាក់ទាញអារម្មណ៍ គឺដើម្បីនិយាយអំពី ការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ ការខកចិត្ត មិនសមហេតុផល ចម្ងល់ ការមិនជាប់លាប់ និងសូម្បីតែការសម្រេចចិត្តដ៏ចម្លែកដែលត្រូវបានធ្វើឡើងដោយរដ្ឋាភិបាល និងអាជ្ញាធរផ្សេងៗ ។ ទោះជាយ៉ាង

ណាក៏ដោយ វាពិតជាមានតម្លៃតិចតួចណាស់ បើមាន ក្នុងការរាយបញ្ជីបទបណ្តឹងទាំងអស់ ដោយសារអ្នកដែលរង ផលប៉ះពាល់ ដោយពួកគេដឹងយ៉ាងច្បាស់ អំពីផលប៉ះពាល់របស់វា ។ ខ្ញុំមិនចង់បន្ថែមភាពតានតឹង និងច្របូកច្របល់ ដោយការលម្អិត អំពីអ្វីដែលយើងមិនអាចផ្លាស់ប្តូរ ឬគ្រប់គ្រងបាននោះទេ ។ ជំនួសទៅវិញ ខ្ញុំចង់ផ្តោតលើអ្វីដែលយើង អាចគ្រប់គ្រងបាន ខ្លួនយើងផ្ទាល់ និងការឆ្លើយតបរបស់យើងផ្ទាល់ ។

តើការពិតសំខាន់ដែរឬទេ ?

នៅក្នុងផ្នែកទីមួយ យើងបាននិយាយអំពីការពិត នៃថ្នាំបន្សាបបំបាត់ការភ័យខ្លាច ។ “ការភ័យខ្លាចតែងតែ ជា ដៃគូល្អជាមួយនឹងការកុហក ។ ការកុហកមានទម្រង់ផ្សេងៗគ្នា ។ គឺការកុហកដោយមិនច្បាស់លាស់ ។ បន្ទាប់មកមាន រឿងផ្សេងៗទៀតដែលមានភាពស្រពិចស្រពិល ព័ត៌មានមិនពិត ឬការបង្ហាញមិនពិត ឬការពិតពាក់កណ្តាល ។

យើងរស់នៅក្នុងពិភពលោកសព្វថ្ងៃនេះ ដែលការពិតអាចទទួលយកបាន ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មិនមែន គ្រាន់តែជា ‘ជាចរន្តដ៏សំខាន់’ ដូចដែលអ្នកខ្លះស្នើនោះទេ ប៉ុន្តែគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ បានដាក់ការបង្វិលផ្ទាល់ ខ្លួនរបស់ពួកគេលើវិធីដែលពួកគេរាយការណ៍ព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ។ ខ្ញុំស្រឡាញ់ហើយជឿថា ‘ប្រព័ន្ធ ផ្សព្វផ្សាយត្រីស្ថាន’ នឹងត្រូវបានលើកលែង ប៉ុន្តែវាមិនតែងតែលេចឡើងនៅករណីនោះទេ ។ មានសុភាសិតចាស់មួយ ដែលយោងទៅលើ ប្រព័ន្ធផ្សព្វផ្សាយរបស់ពិភពលោក ហើយវាកំពុងរាយការណ៍ ។ “ហេតុអ្វីបានជាទុកឱ្យ ការពិតចូល ទៅក្នុងផ្លូវនៃរឿងល្អ ?” ហើយតើយើងបានបង្ហាញឱ្យឃើញ រឿងនេះប៉ុន្មានដង ? មួយចំនួនអាចត្រូវបានកំណត់គុណ លក្ខណៈ ពួកគេយកមតិយោបល់ និងសម្លេងខ្លីៗពីការសម្ភាសន៍ ហើយចាក់វាឡើងវិញក្រៅបរិបទ ដើម្បីធ្វើឱ្យទៅជា រឿងដែលរំជួលចិត្ត ឬជំរុញការលំអៀងរបស់ពួកគេ ។ ពេលដែលព័ត៌មាននេះបានចាក់ផ្សាយ ប្រហែលពួកគេរាយ ការណ៍ ដោយមានការលំអៀងតិចជាង នៅសព្វថ្ងៃនេះ ។ ពិភពលោកបានប្រែជាបែកខ្ញែកគ្នាជាពីរក្រុម ។ មានអ្នកនៅ ខាងឆ្វេង និងអ្នកនៅខាងស្តាំ ហើយមិនសូវមាននៅខ្សែកណ្តាលប៉ុន្មានទេ ។

ឧទាហរណ៍យ៉ាងច្បាស់លាស់មួយ គឺការរាយការណ៍ក្នុងអំឡុងពេលការបោះឆ្នោតនៅ សហរដ្ឋអាមេរិកកាលពីឆ្នាំមុន ។ ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រ លោកត្រាំ បានរាយការណ៍ពីការពិតរបស់ពួកគេ ក៏ដូចជាមូលដ្ឋានលោកប៊ីដិនដែរ ពួក គេទាំងពីរបានអះអាងថា ទីតាំងរបស់ពួកគេពិតរៀងៗខ្លួន នៅក្នុងករណីនីមួយៗ ។ តើការពិតនៅឯណា ? ពីចម្ងាយ (នៅខាងក្រោមនេះ) ការស្មានរបស់អ្នក គឺល្អដូចរបស់ខ្ញុំដែរ ។

នៅសហរដ្ឋអាមេរិក រឿងថ្មីៗអំពីអូស្ត្រាលីត្រូវបានបំផ្ទុះចេញពីសមាមាត្រ និងបំផ្លើស ។ ករណីមួយនេះត្រូវបានរាយ ការណ៍នៅក្នុងសារព័ត៌មាន ABC (សាជីវកម្មផ្សព្វផ្សាយសម្លេងតាមវិទ្យុអូស្ត្រាលី) របស់យើង៖

“វីដេអូមួយចំនួនដែលថតបានអំឡុងពេលធ្វើបាតុកម្ម ត្រូវបានបំភាន់តាមអ៊ីនធឺណិត ។ ជាឧទាហរណ៍ វីដេអូនៃប៉ូលីស កុប្បកម្មដើរឆ្ពោះទៅរកក្រុមបាតុកម្មមួយក្រុមត្រូវបានពិពណ៌នានៅលើ Twitter ថាជា ‘អ្នកទិញគ្រឿងទេសនៅក្នុងហាង ដែលត្រូវបានវាយប្រហារ [នៅ] ជាយក្រុង Melbourne (មែលប៊ែន)’ ។ ហើយពាក្យចចាមអាវាមបានផ្ទុះឡើង លើក្រុម ហ្វេសប៊ុកអាមេរិកដែលមានអ្នកអភិរក្សនិយមលើឡើងថា អាជ្ញាធររដ្ឋាភិបាលស្រមោលមួយបានផ្តាច់អ៊ីនធឺណិតនៅរដ្ឋ Victoria (វិចតូរីយ៉ា)” ។

អ្នកអត្ថាធិប្បាយជាក់លាក់នៅសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថាកំពុងសួរនៅលើ Channel YouTube របស់ ពួកគេ “ នៅពេលណាដែលយើងឈ្លានពានប្រទេសអូស្ត្រាលី និងដោះលែងមនុស្សដែលត្រូវបានគេជិះជាន់ ដែលកំពុង

រងទុក្ខនៅក្រោមរបបផ្តាច់ការ?" (ប្រភពមួយត្រូវបានពិគ្រោះមិនទទួលស្គាល់) គឺយ៉ាងមធ្យំណាស់ ហើយក៏គួរឱ្យអស់សំណើចណាស់ដែរ ប្រសិនបើ មិនមែនជាការបំភាន់នៅការពិតដ៏ធ្ងន់ធ្ងររបបនេះទេ ។

មនុស្សនៅពីក្រោយការកូតកុហកទាំងនេះ ដែលបំភ្លៃ និងខំសម្របសម្រួលការពិត ពួកគេខំប្រើធ្វើវាដើម្បីបញ្ជាក់ និងគាំទ្ររបៀបវារៈរបស់ខ្លួនគេផ្ទាល់ ។ មិនថាខាងឆ្វេងឆ្វាយ ឬខាងស្តាំឆ្វាយនោះទេ សុទ្ធតែប្រកាន់នូវមនោគមវិជ្ជារបស់ខ្លួនដែលជាព្រះរបស់ពួកគេ ហើយប្រកាន់ខ្ជាប់នៅក្នុងតម្លៃណាក៏ដោយ ។

វាជារឿងមួយដែលសំខាន់ណាស់ដែលថា ក្នុងនាមជាអ្នកជឿ យើងមិនត្រូវតែដេញតាមការស្រមៃស្រមៃរបស់អ្នកដទៃ ឬការបង្ខំលក់ស្រមៃលើស្ថានភាពដោយចំពោះ ឬកាលៈទេសៈជាក់លាក់ណាមួយឡើយ ។ មិនថាវា ជារាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលយើងឮ ឬមានអ្វីអវិជ្ជមានអំពីមនុស្សជាក់លាក់នោះទេ ។ យើងត្រូវពិនិត្យមើលពីប្រភព ពិនិត្យការពិត ហើយនិងត្រូវប្រាកដឱ្យច្បាស់ថា យើងមិនផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានមិនពិត ។

ចូលមើលគ្រប់ទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្តីដែលត្រឹមត្រូវ ថែស្សាឡូនិច្ច ទី១ ៥:២១

តាមទស្សនៈព្រះគម្ពីរ សេចក្តីពិតគឺជាចំខាត ។ វាក៏មិនត្រូវការបន្ថែមដែរ មិនត្រូវការ 'វេជ្ជបណ្ឌិតបង្វិល' ដើម្បីពង្រឹងវា ហើយក៏មិនគួរបន្ថយនោះឡើយ ទៅតាមវិធីណាមួយដើម្បីបង្កើតវាដែរ ដែលគេហៅថា 'ការកែលម្អខាងនយោបាយ' ។

នីតិសាស្ត្រ និងបទបញ្ជារបស់រដ្ឋាភិបាល

គ្រប់ទីកន្លែងដែលយើងធ្លាប់រស់នៅ ដោយមិនគិតពីយុត្តាធិការ យើងទាំងអស់គ្នាត្រូវតែដោះស្រាយជាមួយនឹងការសម្រេចចិត្ត និងបទបញ្ញត្តិដែលដាក់មកលើយើង ដោយរដ្ឋាភិបាលរបស់យើងក្នុងការប៉ុនប៉ងរបស់ពួកគេ ដើម្បីគ្រប់គ្រងវិបត្តិកូវីដនេះ ។ សម្រាប់មនុស្សជាច្រើន ការទទួលយកដំបូន្មាន ពីអ្នកដែលមិនមែន ជាមន្ត្រីជាប់ឆ្នោតពិតប្រាកដ ប៉ុន្តែគឺជាអ្នកដែលតែងតាំងរបស់រដ្ឋាភិបាល គឺជាបញ្ហាប្រឈម ។ 'អ្នកជំនាញ' ទាំងនេះបានប្រាប់យើងពីអ្វីដែល យើងអាចធ្វើបាន ឬមិនអាចធ្វើបាន ខណៈដែល 'អ្នកជំនាញ' ផ្សេងទៀតជាញឹកញាប់មានគំនិតខុសៗគ្នា សូម្បីតែទស្សនៈផ្ទុយក៏ដោយ ។

យ៉ាងណាក៏ដោយ មនុស្សជាច្រើនជឿថារដ្ឋាភិបាលរបស់ពួកគេ (អាស្រ័យលើកន្លែងដែលពួកគេរស់នៅ) បានបំពេញការងារល្អក្នុងគ្រាលំបាក ។ អ្នកផ្សេងទៀតមិនអាចរង់ចាំរហូតដល់ ការបោះឆ្នោតបន្ទាប់ ដើម្បីបោះឆ្នោតរបស់ពួកគេម្តងទៀត ដើម្បីអាចបណ្តេញរដ្ឋាភិបាលបច្ចុប្បន្ន របស់ពួកគេឱ្យចុះចេញ ។ អ្នកខ្លះថែមទាំងប្រាថ្នាថា វាអាចធ្វើបានឆាប់ៗទៅទៀត ទោះជាក្នុងលទ្ធិប្រជាធិបតេយ្យរបស់យើង វាមិនមែនជាជម្រើសក៏ដោយ ។ សម្រាប់ប្រជាជនអូស្ត្រាលី យើងនឹងមានឱកាសបង្ហាញទស្សនៈរបស់យើង តាមរយៈប្រអប់សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតរដ្ឋ និងការបោះឆ្នោតសហព័ន្ធបន្ទាប់នៅឆ្នាំ ២០២២ ។

ទោះជាយ៉ាងណាក៏ដោយ យើងត្រូវចាំក្នុងចិត្តថា ទោះបីជាជំងឺរាតត្បាតជាអកុសល អ្នកខ្លះក៏ធ្វើនយោបាយដោយដោយវាមិនមែនជាបញ្ហានយោបាយនោះទេ ព្រោះវាជាវិបត្តិសុខភាព ។ វាអាចទៅរួច (មនុស្សជាច្រើននិយាយថាវាគឺជា) មេដឹកនាំជាក់លាក់មួយចំនួនដែលស្រែកឃ្លានអំណាច និងការគ្រប់គ្រងលើសមាសភាពរបស់ពួកគេ ពួកគេកំពុងតែព្យាយាមទាញយកអត្ថប្រយោជន៍ពីស្ថានភាពនោះ ។ ការសង្កេតមើល អ្នកដែលកាន់មនោគមវិជ្ជាម៉ាក្សនិយម និងជំនឿថាយើង ឃើញថាពួកគេពិតជាគ្រប់គ្រងវិធានការយ៉ាងខ្លាំងក្លា និងការត្រួតពិនិត្យជាងអ្នកដែលមិនមែនម៉ាក្សនិយម ។

ការព្យាយាមប្រឆាំង នឹង ការបញ្ចេញមតិតាមប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនជុំវិញ ជំងឺកូវីដ (ឧសភា ឆ្នាំ២០២០) នាយករដ្ឋមន្ត្រីនូវវែលសេឡង់ Jacinda Ardern (ចាស៊ីនដា អាឌីន) ពិតជាបានផ្តល់ពេលវេលាដល់ Kiwis (គីវី) ដើម្បី ពិចារណា ។ នាងបាននិយាយថា "យើងនឹងបន្តក្លាយជាប្រភពនៃការពិតតែមួយរបស់អ្នក" ។

ពេលនោះមានអ្នកដឹកនាំ ដែលបានបង្ហាញអាកប្បកិរិយាញញើត ដែលធ្វើឱ្យយើងទាំងអស់គ្នាញញើត និងផ្តល់ហេតុ ផលឱ្យយើងព្រួយបារម្ភដោយឥតខុស ប៉ុន្តែអ្វីដែលអាក្រក់ជាងនេះទៅទៀតនោះ គឺការខូចខាតដែលបានធ្វើឡើង ចំពោះមនុស្សដែលមានក្តីសង្ឃឹមរបស់ពួកគេ នៅមួយថ្ងៃដែលលើកឡើង នឹងត្រូវបាត់បង់ទៅវិញពីរបីថ្ងៃក្រោយមក ។

សូម្បីតែនៅពេលខ្ញុំសរសេរ នាយករដ្ឋមន្ត្រី Victorian (វិចតូរី) កំពុងណែនាំនីតិកាល ស្វែងរកការពង្រីកអំណាចឱ្យបាន ធំទូលំទំ លាយ គឺវាគ្រោះថ្នាក់ណាស់ និងធ្ងន់ធ្ងរ - ហើយជាការពិតដែលអាក្រក់ ។ មេដឹកនាំគណបក្សប្រឆាំង Victorian (វិចតូរី) លោក Matthew Guy (ម៉ាថាយ ហ្គី) បានពណ៌នានាយករដ្ឋមន្ត្រី Daniel Andrews (ដានីយ៉ែ ល អនទ្រេ) ថា "មិនមែនគ្រាន់តែស្រវឹងលើអំណាចទេ" ប៉ុន្តែ "បំពានវា" បន្ទាប់ពីច្បាប់ស្តីពីជំងឺរាតត្បាតដែលបានស្នើ ឡើងថ្មី ត្រូវបានដាក់ជូននៅសភារដ្ឋ ។ (សារព័ត៌មាន Sky News ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១) ។ "មេធាវីជាន់ខ្ពស់ នៅទីក្រុងមែលប៊ែន (Paul Hayes) បានស្តីបន្ទោសរដ្ឋាភិបាល Andrews ចំពោះការប្រញាប់ប្រញាល់ ឆ្លងកាត់ច្បាប់ ស្តីពីជំងឺរាតត្បាតថ្មីរបស់ខ្លួន ដោយគ្មានការពិគ្រោះយោបល់ត្រឹមត្រូវ ដោយនិយាយថា វិក័យប័ត្រនេះនឹងផ្តល់ឱ្យ នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសុខាភិបាល "អំណាចដែលមិនសមហេតុផលដើម្បីធ្វើ ដូចដែលពួកគេចង់បាន" ។ (អូស្ត្រាលី ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១) ។

បញ្ហាប្រឈមរបស់យើង គឺដើម្បីរក្សាទស្សនៈវិស័យនៃនគរព្រះ ក្នុងការឆ្លើយតប និងអាកប្បកិរិយារបស់យើងដែលសម ស្រប និងស្របតាមការធ្វើជា សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ យើងមិនមែនជាមនុស្សជំនាន់ទីមួយ ដែលប្រឈមមុខ នឹងការលំបាកបែបនេះទេ ហើយប្រសិនបើព្រះយេស៊ូវនៅបង្អែបង្អង់ យើងនឹងមិនមែនជាមនុស្សចុងក្រោយឡើយ ។ ដូចទៅនឹងបញ្ហាប្រឈម និងជម្លោះទាំងអស់នៅក្នុងជីវិត យើងត្រូវការមូលដ្ឋានព្រះគម្ពីរ ដែលមានតុល្យភាព និងភាព ត្រឹមត្រូវ ដើម្បីបង្ហាញអំពីអំណះអំណាង និងសកម្មភាពរបស់យើង ។ នៅក្នុងផ្នែកទីមួយ យើងបានពិភាក្សាគ្នា អំពី មូលដ្ឋានគ្រឹះសម្រាប់ជីវិតដែលបានសាងសង់ "នៅលើថ្មដា — ប្រាជ្ញាដែលមកពីស្ថានលើ" ។

ការចុះចូលទៅរដ្ឋអំណាច

ការឆ្ពោះទៅមុខ សូមឱ្យយើងពិចារណានូវអ្វី ដែលអ្នកសរសេរពីរនាក់ នៅក្នុងព្រះគម្ពីរសញ្ញាថ្មីបាននិយាយ ទាក់ទងនឹង ការស្តាប់បង្គាប់ និងការចុះចូលចំពោះអាជ្ញាធរដែលគ្រប់គ្រង ។

សាវ័កប៉ុលបានសរសេរទៅកាន់ពួករ៉ូមដាស់តឿនពួកគេឲ្យ «ចុះចូលនឹងរាជការ» (រ៉ូម ១៣:១) ។ បន្ទាប់មក គាត់បាន និយាយយ៉ាងលម្អិតបន្ថែមទៀតថា អាជ្ញាធរត្រូវបានដាក់ជំនួស ដោយព្រះសម្រាប់ជាប្រយោជន៍របស់យើង និងរបៀប ដែលយើងគួរតែស្តាប់តាម ដើម្បីឱ្យមានមនសិការ (រ៉ូម ១៣:២-៨) ។ ខ្ញុំបានឮគេនិយាយទៀតថា ប្រសិនបើរដ្ឋាភិបាល មិនបម្រើផលប្រយោជន៍របស់យើង នោះធ្វើឱ្យពួកគេបាត់បង់សិទ្ធិពីការតែងតាំងរបស់ព្រះ ដូច្នោះហើយ យើងមិន ចាំបាច់គោរពតាមពួកគេទេ ? បើដូច្នោះមែន អ៊ីចឹងប៉ុលយល់ខុសដោយនិយាយអ្វីដែលគាត់បានធ្វើ ដូចជានៅសម័យ កាលរបស់គាត់ អាជ្ញាធរនៅឆ្ងាយពីការផ្តល់នៅអភិបាលកិច្ចល្អ ។

សារឹកពេត្រុសក៏សរសេរដែរ និងនិយាយអំពី ការចុះចូលនឹងអំណាចគ្រប់គ្រង ។ វាជាការសំខាន់ក្នុងការកត់សម្គាល់ នៅបរិបទគម្ពីរដែលពេត្រុសបាននិយាយទៅកាន់រឿងនេះ ។ គាត់បាននិយាយអំពីវាស្រ្តដ៏ជាភ្នំអាករ ដែលព្រះអង្គបាន ជ្រើសរើសជាពិសេស (១ពេត្រុស ២:៩) អ្នកដែលត្រូវបានហៅ ឱ្យរស់នៅក្នុងជីវិតដែលខុសពីអ្នកដទៃ ផ្ទុយពីលោកិយ នេះ ជាជីវិតដែលមានកិត្តិយស និងការថ្វាយសេរីល្អដល់ព្រះ ។ ដោយគិតក្នុងចិត្តនោះ យើងនឹងពិចារណាដោយប្រុង ប្រយ័ត្ននូវដំបូន្មានពិសេសរបស់ពេត្រុស ។

ចូរចុះចូល នឹងគ្រប់ទាំងច្បាប់ នៃមនុស្សលោកដោយយល់ដល់ព្រះអម្ចាស់ ទោះបីនឹងស្តេច ទុកជាធំបណ្តាច់ ១៤ ឬ នឹងចៅហ្វាយ ទុកដូចជាអ្នកដែលស្តេចចាត់ចែងផង ដែលលោកទាំងនោះសំរាប់ធ្វើទោសដល់ពួកអ្នក ដែលប្រព្រឹត្ត អាក្រក់ ហើយនឹងសរសើរដល់ពួកអ្នក ដែលប្រព្រឹត្តល្អវិញ ១៥ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យ ឲ្យបំបាត់ពាក្យសំដីចំកូត របស់មនុស្សខ្លៅល្ងង់ចេញ ដោយសារកិរិយាល្អ ។ ១ពេត្រុស ២:១៣-១៥

សម្រាប់អ្នកដែលដើរតាមព្រះយេស៊ូវ អ្នកដែលប្រកាន់ខ្ជាប់ និងរស់នៅក្រោមការដឹកនាំរបស់ព្រះយេស៊ូវគ្រីស្ទ មាន កន្លែងដែលផ្តល់នៅសេរីភាព ដែលយើងអាចរស់នៅបាន ។ វាជាសេរីភាពដែលចាប់ផ្តើមនៅក្នុងចិត្តរបស់យើង កន្លែង មួយដែលជានគរព្រះ

គឺជាអំណាចដ៏មានឥទ្ធិពលបំផុត ដែលជាសេរីភាពដែលគ្មាននរណាម្នាក់អាចដកហូតបានឡើយ ។

គឺត្រូវចុះចូលទុកដូចជាមនុស្សមានសេរីភាព តែមិនមែនដោយប្រើសេរីនោះ ដើម្បីនឹងបំបិតបំបាំងសេចក្តីអាក្រក់ឡើយ ត្រូវចុះចូលដូចជាអ្នកបំរើរបស់ព្រះវិញ ។ ១ពេត្រុស ២:១៦

នៅសម័យដែលលោកសារឹកប៉ូល និងសារឹកពេត្រុសបានសរសេរ អាជ្ញាធរដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់រដ្ឋាភិ បាលរ៉ូម៉ាំង គឺពុករលួយ និងអយុត្តិធម៌ ហើយអធិរាជនីរ៉ូ (Nero) ត្រូវបានគេស្គាល់ដោយសារ ភាពឃោរឃៅ និង អំពើការសង្កត់ សង្កិនរបស់គាត់ ។ សារឹកពេត្រុស និងសារឹកប៉ូល ដែលបានប្រាប់យើងឲ្យគោរពតាមអាជ្ញាធរ ត្រូវបាន គេសម្លាប់ដូចគ្នា ។ ជាទូទៅ សម្រាប់ពួកយើងដែលរស់នៅលោកខាងលិច ការប្រឈមមុខនឹងការជិះជាន់បែបនេះ មិន មែនជាអ្វីដែលពួកយើងភាគច្រើនត្រូវដោះស្រាយនោះទេ ។ នោះមិនមែនមានន័យថា យើងត្រូវបានលើកលែងពីការ មើលឃើញ និងជួបប្រទះភាពអយុត្តិធម៌ ឧប្បត្តិហេតុនៃ ការរើសអើងជាតិសាសន៍ ការរើសអើងផ្លូវភេទ ការរើសអើង និង បញ្ហាសង្គមដ៏អាក្រក់ផ្សេងៗទៀតនោះទេ ។ យើងមិនត្រូវប្រឈមមុខនឹងអ្វីដែលស្រដៀងនឹង ឬស្មើភាពល្បីល្បាញ របស់ Nero នោះទេ ទោះជាយ៉ាងនេះក្តី មានប្រជាជាតិមួយដែលមនុស្សរងទុក្ខវេទនា យ៉ាងខ្លាំងនៅក្រោមរបប ឃោរឃៅ និងការជិះជាន់ នឹងជាច្រើនទៀត ដូច្នោះអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ដែលប្រឈមមុខ នឹងការបៀតបៀន ការឃុំឃាំងក្នុងគុក និងការស្លាប់យ៉ាងធ្ងន់ធ្ងរ ។

កាលណាមនុស្សសុចរិតមានជ័យជំនះ នោះបណ្តាជនមានសេចក្តីអំណរជាខ្លាំងក្រៃលែង តែបើកាលណាមនុស្ស អាក្រក់បានតាំងឡើង នោះជនទាំងឡាយនាំគ្នាពូនខ្លួនវិញ ។ សុភាសិត ២៨:១២

ហេតុផលដែលក្លាយទៅជាកំហឹង

យើងប្រហែលជាមិនចូលចិត្ត ហើយថែមទាំងអាចមិនយល់ស្របយ៉ាងខ្លាំង ជាមួយនឹងអ្វីដែលមេដឹកនាំ នយោបាយផ្សេងៗ កំពុងធ្វើនោះទេ ឬទាំងអស់ទាក់ទងនឹងជំងឺរាតត្បាតកូវីដ និងវិធានការកូវីដរបស់ពួកគេ នោះគឺជា សិទ្ធិរបស់យើង ។ យើងមិនរីករាយនឹងការប្រើវិធានការដ៏ធ្ងន់ធ្ងរនោះទេ ជាពិសេសនៅក្នុងរដ្ឋ Victoria (វិចតូរីយ៉ា) ។ ទីក្រុង Melbourne (មែលប៊ែន) បានក្លាយជាទីក្រុងដែលស្ងៀម នឹងការបិទខ្ទប់រយៈពេលយូរបំផុត នៃទីក្រុងណាមួយ

ក្នុងពិភពលោក សរុប ២៦២ ថ្ងៃ (ហើយការរឹតបន្តឹងមិនសមហេតុផលនៅតែមាន) ។ ការអនុវត្តការបិទខ្ទប់ដែលធ្វើឱ្យខូចខាត និងធ្វើឱ្យអន្តរាយ ច្បាប់ និងការរឹតបន្តឹងត្រូវបានអនុវត្ត ដែលមនុស្សជាច្រើន នឹងប្រឈមនឹងការប្រឈមខ្លាំងហួស ពីអំណាចរបស់រដ្ឋាភិបាល ។ មិននិយាយអំពីការបែងចែកជាបុគ្គល និងសហគមន៍នាពេលបច្ចុប្បន្ន តាមរយៈការចាក់វ៉ាក់សាំងជាក់ហិត ។ យ៉ាងណាក៏ដោយ យើងត្រូវតែស្វែងរកវិធីសាស្ត្រដើម្បីឆ្លើយតបក្នុងការទប់ ខណៈពេលដែលរក្សាជំហរនៃភាពសុចរិត និងរក្សាភាពស្មោះត្រង់របស់យើងនៅនឹងកន្លែង ។

ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្តីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច បើមិនមែនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្តីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាបប៉ុណ្ណោះ ។ មីកា ៦:៨

ក្រៅពីការសម្រេចចិត្តដ៏គួរ ឱ្យសង្ស័យមួយចំនួនជុំវិញ ជំងឺកូវីដ នៅរដ្ឋ Victoria ដូចជានៅក្នុងរដ្ឋផ្សេងៗទៀត យើងមានហេតុផលស្របច្បាប់ជាច្រើនដែល ធ្វើឱ្យមានការខកចិត្ត និងសូម្បីតែកំហឹង ។ វាងាយនឹងខឹង ហើយចង់បញ្ចេញកំហឹងនោះ ។ ក៏ប៉ុន្តែ យើងត្រូវតែរស់នៅ និងឆ្លើយតបក្នុងនាមជាស្រុករបស់ព្រះ ដោយប្រាជ្ញា និងការគ្រប់គ្រងខ្លួនឯង ។

កុំឲ្យក្តៅចិត្ត ដោយព្រោះមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ឡើយ ក៏កុំឲ្យច្រណែននឹងមនុស្សកោងកាចដែរ ។ សុភាសិត ២៤:១៩

នៅពេលដែលអារម្មណ៍ របស់យើងកើនឡើងនៅក្នុងខ្លួនយើង នោះវាតែម្នាក់ឯងមិនអាចជាគន្លឹះសម្រាប់ ការឆ្លើយតបរបស់យើងបានទេ ។ គ្រប់មធ្យោបាយទាំងអស់យើងអាចខឹង ប៉ុន្តែកុំដល់ចំណុចដែល បង្កដល់គ្រោះថ្នាក់ដល់ខ្លួនឯង ឬអ្នកដទៃនោះឡើយ ។

ចូរខឹងចុះ តែកុំឲ្យធ្វើបាបឡើយ កុំឲ្យសេចក្តីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយ ២៧ ក៏កុំឲ្យអារក្សមានឱកាសឲ្យសោះ ។ អេកេសូរ ៤:២៦-២៧

ព្រះវិហារ(ពួកជំនុំ)ត្រូវបានបិទការជួបជុំ

ការបិទព្រះវិហារពិត បានបង្កឱ្យមានការខកចិត្ត និងការស្រងាកចិត្ត ក្នុងចំណោមសហគមន៍គ្រីស្ទបរិស័ទ និងជាព្រឹត្តិការណ៍មួយដែលខ្ញុំមិនសប្បាយចិត្តជាពិសេស ។ យើងត្រូវតែទទួលស្គាល់ ទោះបី ជារដ្ឋាភិបាលមិនបានជ្រើសរើសពួកជំនុំក៏ដោយ ប៉ុន្តែបានប្រើការកំណត់នោះឱ្យទូលំទូលាយ រួមទាំង 'ក្រុមសាសនា' នៅក្នុងការបិទដែរ ។

ការអនុលោមតាមបទប្បញ្ញត្តិ ដើម្បីរក្សាព្រះវិហារនៅតែបិទ ឬដំណើរការឡើងវិញ ដោយចំនួនមានកម្រិត គឺជាចំណុចនៃជម្លោះ ។ ឯជនអនីតិភាពពួកគេ បានព្យាយាមគេចពីបទប្បញ្ញត្តិ និងមិនត្រូវបានចាប់ខ្លួន ។ ហើយអ្នកខ្លះក៏បានគេចខ្លួនរួច ខណៈអ្នកខ្លះទៀតត្រូវបានពិន័យ ។

ជាញឹកញាប់ត្រូវបានវាយតម្លៃ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការបន្តដំណើរការ 'ព្រះវិហារ' នៅពេលនេះ គឺដើម្បីប្រើការម្នឹកដាស់តឿនរបស់អ្នកនិពន្ធហេព្រើរ មិនមែនដើម្បីបោះបង់ចោលការជួបជុំគ្នានៃអ្នកជឿឡើយ (ហេព្រើរ ១០: ២៥) ។ តាមអ្វីដែលយើងព្យាយាម ការដាស់តឿននេះមិនទាក់ទង នឹងកាលៈទេសៈបច្ចុប្បន្នរបស់យើងទេ ។ អ្នកសរសេរនៃព្រះហេព្រើរ គឺសំដៅទៅលើការអនុវត្តមួយ ដែលកំពុងអភិវឌ្ឍដែលអ្នកជឿត្រូវបានញែកខ្លួនពួកគេ ហើយមិន

ចូលរួមក្នុងជីវិតនៃពួកជំនុំ ដោយធ្វេសប្រហែសរឿងទាំងនោះ ដែលបែងចែកអ្នកជឿ ពីចំនួនប្រជាជនដែលនៅសល់ ដែលជាគ្រីស្ទានដោយឡែក ។ ពោលគឺសេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ និងអំពើល្អ ។

នៅពេលនោះ ការតស៊ូប្រឆាំងនឹងការប្រមូលផ្តុំ អាចជាការភ័យខ្លាចមួយ ។ ការភ័យខ្លាចនៃរដ្ឋាភិបាលរបស់ទីក្រុងរ៉ូម និងការបៀតបៀនរបស់ពួកគ្រីស្ទាន គឺជាការពិតដែលអ្នកជឿត្រូវប្រឈមមុខ ។ ស្ថានភាពរបស់យើងមានភាពខុសប្លែក គ្នាខ្លះៗ ដោយ សារការរឹតបន្តឹង ជំងឺកូវីដរបស់យើង ទោះបីជាយើងយល់ព្រម ឬអត់យល់ព្រមក៏ដោយ ជុំវិញការណែនាំ អំពីសុខភាព មិនមែនជាការបៀតបៀន ឬការប៉ុនប៉ងដើម្បីឱ្យព្រះវិហារនៅស្ងៀមស្ងាត់ ។

តាមពិតយើងមិនត្រូវបានគេហាមឃាត់ មិនឱ្យនិយាយនោះទេ ។ ទោះបីជាវាត្រូវបានធ្វើ ឱ្យពិបាកជាងនេះបន្តិច ។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ គ្រប់មធ្យោបាយផ្សេងៗ ដែលយើងខ្ញុំមានក្នុងការផ្តល់សេវាផ្សាយ និងផ្សព្វផ្សាយ ព័ត៌មានដល់គ្នាទៅវិញទៅមក ។ បញ្ហាដ៏ធំបំផុតជាមួយ នឹងការបិទព្រះវិហារ គឺការខ្វះការប្រកបគ្នា ដែលប្រកបដោយ អត្ថន័យ ដោយផ្ទាល់ និងការប្រកបដោយទល់មុខ ។ ពាក្យថា 'ប្រព័ន្ធផ្សព្វផ្សាយសង្គម' គឺជាឈ្មោះខុសព្រោះវាមិនមែន ជា 'សង្គម' ទេ ។ Zoom ឬ Skype ឬ Web X ជាដើម គឺល្អសម្រាប់ការទំនាក់ទំនងព័ត៌មានណាស់ ប៉ុន្តែមិនមានអ្វី ជំនួសរាងកាយទេ ដោយផ្ទាល់ អន្តរកម្មរបស់មនុស្ស និងការប៉ះ ដែលចាំបាច់សម្រាប់ទំនាក់ទំនងណាមួយ ។

សំខាន់ណាស់ដែលត្រូវរៀន និងដឹងថាសមរម្យណាដែលយើងគួរប្រយុទ្ធ ។ យើងមិនអាចត្រូវបានបាត់បង់សិទ្ធិផ្ទាល់ខ្លួន របស់យើងទេ យើងភ្លេចប្រយុទ្ធដើម្បីអ្នកដែល មិនអាចនិយាយដោយខ្លួនឯងបាន ។ អយុត្តិធម៌មិនបាត់ទៅណាទេ ក្នុងអំឡុងពេលកូវីដ ។ អនុញ្ញាតឱ្យយើងដឹកនាំ ថាមពលរបស់យើងក្នុងការធ្វើ ឱ្យមានភាពខុសប្លែកគ្នា នៅក្នុងជីវិត របស់នរណាម្នាក់ ។

ចូរជួយសង្គ្រោះពួកអ្នក ដែលគេដឹកនាំទៅឱ្យត្រូវស្លាប់ ហើយរាំងរាពួកអ្នកដែលកំពុងតែទៅឯទីសំឡាប់ចុះ ១២ បើឯង ថា មើល យើងមិនបានដឹងទេ ឯព្រះដែលទ្រង់ថ្លឹងមើលចិត្ត តើទ្រង់មិនពិចារណាលើញ ហើយដែលទ្រង់ថែរក្សាព្រលឹង ឯង តើមិនជ្រាបទេឬ តើទ្រង់នឹងមិនសងដល់មនុស្សទាំងឡាយតាមការដែលគេប្រព្រឹត្តទេឬអី ។ សុភាសិត ២៤:១១- ១២

ព្រះរបស់យើងមិនជាប់គាំងទេ ។ ជំនឿអធិធម្មជាតិមិនត្រូវបានរារាំងទេ ។ យើងគ្រាន់តែត្រូវរៀនធ្វើការ ជាមួយព្រះ វិញ្ញាណបរិសុទ្ធ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដែលយើងប្រហែលជាមិនធ្លាប់ស្គាល់ ។ ព្រះវិញ្ញាណបរិសុទ្ធមិនត្រូវបាន ដាក់កម្រិតទេ ហើយយើងនៅតែឃើញមនុស្សបានជាសះស្បើយ និងទទួលបានទិព្វលពីព្រះក្នុងអំឡុងពេលទាំងនេះ ជុំ វិញអន្តរកម្មប្រព័ន្ធផ្សព្វផ្សាយ ។

ព្រះវិហារអាចត្រូវបានរារាំងបង្អាក់ ប៉ុន្តែ នគររបស់ព្រះមិនត្រូវបានបិទខ្ទប់ ឬចាក់សោរ ឬបិទទ្វារឡើយ ។

ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ ។ ២កូរិនថូស ៦:២

គោលបំណងរបស់ព្រះមិនបានផ្លាស់ប្តូរទេ ។ សេចក្តីបង្គាប់បញ្ជាឱ្យបង្កើតសិស្ស បង្រៀនការទូន្មានរបស់ព្រះទាំងមូល ឃើញថាជីវិតបានផ្លាស់ប្តូរតាមរយៈព្រះចេស្ដា និងព្រះនាមរបស់ព្រះយេស៊ូវ នៅមិនមានការផ្លាស់ប្តូរឡើយ ។ ហើយ ទោះបីជាប្រធានបទមួយ សម្រាប់មួយថ្ងៃទៀត វាមានតម្លៃនិយាយថា ព្រះរបស់យើងមិនបានបោះបង់ចោលយើង ឬ ពិភពលោកនេះទេ ។ កូវីដមិនមែនជាទីបញ្ចប់នៃពិភពលោកទេ ហើយក៏មិនមែនជា ការបញ្ឈប់គោលបំណងរបស់ព្រះ ដែលកំពុងកើតមានដែរ ។

ឯដំបូន្មានផងព្រះយេស៊ូវវិញ នោះនៅជាប់ជានិច្ច ហើយដំរិះក្នុងព្រះហឫទ័យទ្រង់ក៏នៅជាដរាបដល់អស់ទាំងដំណក ទៅ ។ ទំនុកជំរើង ៣៣:១១

ការប្រឆាំងភ័រា - ការប្រមូលផ្តុំដោយខុសច្បាប់

ការរស់នៅក្នុងលទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋមានសិទ្ធិប្រមូលផ្តុំ ក្នុងការភ័រាដោយស្របច្បាប់ និងដោយសន្តិវិធី ឬ ជាពិធីបុណ្យសមូហភាព ។ ខ្ញុំបានចូលរួម និងដើរដង្ហែដោយសន្តិវិធី ជាមួយមនុស្សរាប់ពាន់នាក់ផ្សេងទៀត ដើម្បី រំលោភ និងភ័រាប្រឆាំង នឹងទង្វើដ៏ព្រៃផ្សៃនៃការពន្លតកូន ។ ខ្ញុំក៏បានចូលរួមក្នុងការប្រារព្ធពិធីបុណ្យគ្រីស្ទបរិស័ទ ម្តង ទៀតជាមួយនឹងមនុស្សរាប់ពាន់នាក់ ដើរដង្ហែយ៉ាងរីករាយតាមទីក្រុងធំៗ ដោយបន្លឺសំឡេង និងអបអរសាទរជំនឿ របស់យើងលើព្រះយេស៊ូវគ្រីស្ទ ។

តើអ្នកជឿគួរចូលរួមក្នុងការប្រមូលផ្តុំដោយមិនគោរពច្បាប់ឬទេ? សម្រាប់ខ្ញុំ វាគឺពិតជាសំឡេង 'ទេ' ។ ខ្ញុំដឹងថាអ្នកខ្លះ ប្រហែលជាមិនយល់ស្រប ប៉ុន្តែខ្ញុំមានការពិបាកក្នុង ការប្រៀបធៀបអំពើហឹង្សាជាមួយ នឹងឋានៈរបស់ព្រះវាណាចក្រ ។ «សេចក្តីសុចរិតរបស់ព្រះ នឹងមិនជាប់នឹងកំហឹងរបស់មនុស្សឡើយ» ។ (Brian Simmonds TPT(ប្រែន ស៊ីមម៉ុ ន))

ដ្បិតសេចក្តីកំហឹងរបស់មនុស្ស មិនដែលសំរេចតាមសេចក្តីសុចរិតរបស់ព្រះទេ ។ យ៉ាកុប ១:២០

ទាក់ទងនឹងការមិនគោរពតាមរដ្ឋប្បវេណី (ការភ័រាខុសច្បាប់) អ្នកខ្លះនិយាយថា ពួកគេជ្រើសរើសស្តាប់បង្គាប់ព្រះ ជា ជាងមនុស្ស ។ ដំហែងដ៏ថ្លៃថ្នូ! ប្រាកដណាស់ថា នេះជាអ្វីដែលយើងទាំងអស់គ្នាមានចំណូលចិត្ត? ដោយព្យាយាម បង្ហាញអំពីភាពត្រឹមត្រូវនៃអាកប្បកិរិយាខុសច្បាប់ ពួកគេបានលើកឡើង អំពីករណីក្មេងប្រុសជនជាតិហេព្រើរីប៊ីនាក់ និងដានីយ៉ែល (ដានីយ៉ែល ជំពូក ៣ និង ៦) ។ ប៉ុន្តែយើងត្រូវយល់ពីបរិបទគម្ពីរ ។ បញ្ហាប្រឈមសម្រាប់ពួកគេ គឺ នៅជុំវិញពួកគេ ការបញ្ជាឲ្យថ្វាយបង្គំរូបមាស និងបម្រាមមិនឲ្យអធិស្ឋាន ។ ត្រូវបានគេប្រើផងដែរ គឺករណីរបស់សាវ័ ក (កិច្ចការ ៤) ប៉ុន្តែម្តងទៀតយើងត្រូវប្រកាន់ខ្ជាប់នូវបរិបទគម្ពីរ ។ សូមពិចារណាអំពីសេចក្តីថ្លែងការណ៍សំខាន់របស់ សាវ័កពេត្រុស និងសាវ័កយ៉ូហាន ដែលទាក់ទងនឹងជម្រើសរបស់ពួកគេ ដើម្បីបន្តនិយាយអំពីព្រះយេស៊ូវ ។

រួចលោកហោមកវិញ ហាមផ្តាច់មិនឲ្យនិយាយ ឬបង្រៀន ដោយនូវព្រះនាមព្រះយេស៊ូវទៀតឡើយ ១៩ តែពេត្រុស និង យ៉ូហាន ឆ្លើយតបថា បើគួរគប្បីនៅចំពោះព្រះ ឲ្យយើងខ្ញុំស្តាប់តាមលោករាល់គ្នា ជាជាងស្តាប់តាមព្រះ នោះសូម ពិចារណាចុះ ២០ ដ្បិតយើងខ្ញុំនឹងលែងនិយាយពីការដែលយើងខ្ញុំបានឃើញ ហើយឮ ពុំបានទេ ។ កិច្ចការ ៤:១៨-២០ ក្នុងស្ថានភាពទាំងពីរខាងលើនេះ អ្នកពាក់ព័ន្ធមិនមានទោសនៃបទហឹង្សាទេ ប៉ុន្តែពួកគេប្រកាន់ខ្ជាប់នូវជំនឿរបស់ពួក គេយ៉ាងក្លាហាន នៅពេលដែលមានការគំរាមកំហែង ដោយការដាក់ទណ្ឌកម្មចំពោះ ការមិនសម្របសម្រួល ឬបញ្ឈប់ សកម្មភាពសាសនាស្របច្បាប់ ។

ការភ័រាដែលមានលក្ខណៈគយ្យើន ហិង្សា និងបំផ្លិចបំផ្លាញធ្វើតិចតួច ក្នុងការផ្លាស់ប្តូរចិត្តអ្នកនយោបាយ ឬទទួលបាន ការគាំទ្រពីប្រជាជនទូទៅ ។ ជាថ្មីម្តងទៀតពាក្យ 'បែកខ្ញែក' ចូលមកក្នុងគំនិត ។

មនុស្សម្នាក់ៗរមែងអុចអាល ឲ្យកើតមានសេចក្តីទាស់ទែងគ្នា ហើយមនុស្សមានចិត្តក្រោធ នោះរំលងច្បាប់ជាច្រើន ។ សុភាសិត ២៩:២២

ការពិចារណាសំខាន់មួយ ប្រសិនបើអ្នកចង់ដកអ្វីមួយចេញ ផ្លាស់រដ្ឋាភិបាលចេញ ។ល។ អ្នកត្រូវមានជម្រើសល្អជាង ដើម្បីមកជំនួសវា ។ ពេលខ្លះ យើងអាចមានការអាណិតអាសូរ ចំពោះហេតុផលដំបូងនៃការតវ៉ា ប៉ុន្តែនៅពេលដែលវា កើនឡើងដល់ភាពអនាធិបតេយ្យ បុព្វហេតុត្រូវបានបាត់បង់ ។ ភាពអនាធិបតេយ្យបង្ក ឱ្យមានភាពអនាធិបតេយ្យ កាន់តែច្រើនឡើង ហើយជាធម្មតាត្រូវបានជួបជាមួយ ការប្រឆាំងដ៏ខ្លាំងក្លា និងការប្រឆាំងដោយអាជ្ញាធរ ។

តែព្រះយេស៊ូវមានបន្ទូលទៅថា ចូរសិក្សាអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលយកដាវ នោះត្រូវស្លាប់ដោយ ដាវដែរ ។ ម៉ាថាយ ២៦:៥២

អាវុធរបស់យើងមិនមែនកើតមកពីធម្មជាតិ និងខាងលោកិយទេ ប៉ុន្តែត្រូវបានសម្គាល់ដោយផលផ្លែ នៃសេចក្តីសុចរិត និងសន្តិភាព ។ ទោះបីជាវាជាចេតនារបស់បុគ្គលម្នាក់ៗ ក្នុងការតវ៉ាដោយសន្តិវិធី ហើយអ្នកមានអារម្មណ៍ថា មានការ សោកស្តាយស្របច្បាប់ប្រឆាំង នឹងជំហររបស់រដ្ឋាភិបាលក៏ដោយ អំពើហិង្សាមិនមែនជាចម្លើយនោះទេ ។ យើងត្រូវ បានហៅឱ្យរស់នៅ ដែលផ្ទុយពី លោកិយនេះ ដែលស្របទៅតាម និងបង្ហាញពីលក្ខណៈនៃព្រះគ្រីស្ទដល់អ្នកដទៃទៀត ។

ចូរចៀសចេញពីសេចក្តីអាក្រក់គ្រប់យ៉ាង ។ ១ថៃស្សាឡូនីចូ ៥:២២

យើងត្រូវតែធ្វើអ្វីមួយ — នៅការឆ្លើយតបរបស់នគរទាំងបួន

ខ្ញុំមិនណែនាំថា ឱ្យយើងមិនធ្វើអ្វីនោះទេ ។ ផ្ទុយទៅវិញ យើងគួរតែក្រោកឈរប្រឆាំងនឹងអំពើអាក្រក់ ប៉ុន្តែវាជា ផ្លូវដែលយើងប្រកាន់ជំហរដែលសំខាន់ ។ ដូច្នោះ តើយើងឆ្លើយតបយ៉ាងណាចំពោះភាពអយុត្តិធម៌ ឬ 'ការជិះជាន់' (ដូចដែលមិត្តម្នាក់បានហៅវាថ្មីៗ នេះថា) ឬច្បាប់រដ្ឋាភិបាលដែលគាបសង្កត់ និងឈ្លានពាន? តើវាជាការប្រយុទ្ធ ឬ ការហោះហើរ? ជាការប្រសើរណាស់ វាមិនចាំបាច់ផងដែរ ។

ទីមួយ ការឆ្លើយតបរបស់យើងគឺត្រូវតែថ្វាយបង្គំព្រះ និងការអធិស្ឋាន គឺដូចដែលមាននៅក្នុងអ្វីៗទាំងអស់នេះ ។ ការ អធិស្ឋានសម្រាប់អ្នកជឿមិនគ្រាន់តែជាជម្រើសមួយនោះទេ វាគឺជាការចាំបាច់ទាំងស្រុង នៅលើការពិនិត្យមើលបរិបទ នៃឧកម្មខាងក្រោមនេះ វាច្បាស់ណាស់ថា សារឹកប៉ុល មិនបានស្នើសុំឱ្យអធិស្ឋានទេ ។ វាគឺជាការបញ្ហា ។

ដូច្នោះ ខ្ញុំទូន្មានសេចក្តីនេះជាមុនដំបូងថា ចូរពោលពាក្យអព្រះគុណ ពាក្យទូលសូម ពាក្យអធិស្ឋាន និងពាក្យទូលអង្វរ ឱ្យមនុស្សទាំងអស់ ២ គឺឱ្យស្តេច ហើយឱ្យពួកនាម៉ុនទាំងប៉ុន្មានផង ដើម្បីឱ្យយើងរាល់គ្នាបាននៅជាសុខសាន្ត ហើយ ស្រគត់ស្រគំ ដោយកោតខ្លាច ហើយដោយនឹងធីងគ្រប់ជំពូក ។ ១ធីម៉ូថេ ២:១-២

ការអធិស្ឋានមិនមែនតែងតែផ្លាស់ប្តូរ នៅកាលៈទេសៈរបស់យើងនោះទេ ប៉ុន្តែ វាពិតប្រាកដជាប៉ះពាល់ដល់ជីវិតរបស់ យើង ហើយវាពិតជាផ្លាស់ប្តូរចិត្តរបស់យើង ។ វាអាចជួយផ្តល់ឱ្យនៅឥទ្ធិពលនៅ លើរបៀបដែលយើងត្រូវឆ្លើយតប និង សកម្មភាព ។ ហើយការអធិស្ឋានមិនអាចបោះបង់ចោលបាននោះទេ ។ វាមិនមែនប្រហែលជាខ្ញុំនឹងបានទេ ប្រហែលជា ខ្ញុំនឹងមិនបាន ។ វាគឺជាការចាំបាច់ណាស់ ដែលយើងត្រូវតែអធិស្ឋាន ។

នៅថ្ងៃដែលទូលបង្គំបានអំពាវនាវ នោះទ្រង់បានឆ្លើយតបមកទូលបង្គំ ទ្រង់បានកំឡាចិត្តទូលបង្គំ ដោយចំរើនកំឡាំង នៃព្រលឹងទូលបង្គំ ។ ទំនុកដំកើង ១៣៨:៣

ជីវិតដែលបានថ្វាយទៅព្រះទាំងអស់ តាមរយៈការអធិស្ឋាន ដែលបានអនុញ្ញាតឱ្យព្រះវិញ្ញាណបរិសុទ្ធ ចូលមកក្នុង គំនិតយើង និងការប្រាថ្នាចង់បានខាងក្នុងរបស់យើង ។ ហើយគ្រប់ទាំងអ្វីៗ ទាំងអស់នៅជុំវិញខ្ញុំមិនផ្លាស់ប្តូរ ប៉ុន្តែព្រះ

វិញ្ញាណបរិសុទ្ធមានសកម្មភាពផ្លាស់ប្តូរនៅក្នុងខ្ញុំ ដែលបានផ្តល់នៅលទ្ធភាព និងផ្តល់អំណាចឱ្យខ្ញុំ ដើម្បីដោះស្រាយ និងរស់នៅដោយសេចក្តីថ្លៃថ្នូរ ដែលបញ្ហាប្រឈមនៅចំពោះមុខខ្ញុំ ។

កុំឱ្យខ្លួនខ្លាចអ្វីឡើយ ចូរទូលដល់ព្រះ ឱ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន

នឹងពាក្យទូលអង្វរ ទាំងពេលពាក្យអរព្រះគុណផង ៧ យ៉ាងនោះសេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត ហើយនឹងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ ។ ភីលីពី ៤:៦-៧

ទីពីរ យើងត្រូវតែដឹកពីអ្វីដែលព្រះគម្ពីរបានចែងមក ។ ភាពល្ងង់ខ្លៅមិនមែនជាអំណោយ ឬផលផ្លែនៃវិញ្ញាណទេ ។ ការថ្វាយបង្គំហើយអានព្រះគម្ពីរ និងសិក្សាព្រះបន្ទូលព្រះ គឺជាមូលដ្ឋានគ្រឹះនៃភាពជាសិស្ស ១០១ ។

គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឱ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំលឹកឱ្យដឹងខ្លួន ការប្រដៅជំងឺ និងការបង្ហាត់ខាងឯសេចក្តីសុចរិត ។ ២ធីម៉ូថេ ៣:១៦

ជួនកាលយើង ឮការប្រកាសដ៏អាក្រក់ ដោយនរណាម្នាក់ដែលព្យាយាមបង្ហាញ អំពីភាពត្រឹមត្រូវនៃជម្រើស ឬជំហរដ៏គួរឱ្យសង្ស័យមួយជាមួយ “ព្រះអង្គមានបន្ទូលថា” ។ ពិតជាពិបាកប្រកែកនឹងរឿងនោះ ប៉ុន្តែនៅពេលដែលមិនមានការសង្ស័យ ក្នុងការកាតស្រាយខុសនៃបទគម្ពីរ ហើយបន្ទាប់មកវាសមនឹងទទួលបាននៅការប្រឈម ។ ព្រះអង្គនឹងមិនដែលប្រឆាំង នឹងព្រះបន្ទូលរបស់ទ្រង់ឡើយ ។ ដូចដែលនៅក្នុងព្រះទំនុកដំកើងបានសរសេរចុះ ៖

ដ្បិតទ្រង់បានដំកើងព្រះបន្ទូលទ្រង់ ឱ្យធំលើព្រះនាមទ្រង់ទៅទៀត ។ ទំនុកដំកើង ១៣៨:២

ព្រះបន្ទូលនៃទ្រង់ជាចង្អៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបង្ហាញរបស់ទូលបង្គំផង ។ ទំនុកដំកើង ១១៩:១០៥

ទីបី យើងអាចរៀនពីអ្នកដទៃ ដែលរស់នៅក្រោមរបបតឹងរឹង បំភិតបំភ័យ និងឈ្លានពាន ។ តើអ្វីទៅជាការឆ្លើយតបចំពោះការលំបាកដែលពួកគេប្រឈមមុខនេះ? ដោយទទួលបានឯកសិទ្ធិក្នុងការធ្វើការជាមួយ និងក្នុងចំណោមអ្នកជឿដែលត្រូវបានប្រៀតប្រៀនអស់រយៈពេលជាង ២ ទសវត្សរ៍មកនេះ ខ្ញុំបានឃើញដោយបទពិសោធន៍ផ្ទាល់ របស់ពួកគេ នូវការឆ្លើយតប ជាមួយព្រះចំពោះការរស់នៅក្រោម ការគ្រប់គ្រងនៃរបបផ្តាច់ការ ។ រួមជាមួយ នឹងពីរដែលបានរៀបរាប់ខាងលើ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ពួកគេនិយាយដោយសង្ខេប គឺនៅតែប្រកាន់ខ្ជាប់ និងស្មោះត្រង់ក្នុងការត្រាស់ហៅរបស់ព្រះ ដ្បិតត្រូវស្វែងរកនគររបស់ព្រះជាមុនសិន ដោយការផ្សព្វផ្សាយដំណឹងល្អអំពីសេចក្តីសង្គ្រោះ និងយកចិត្តទុកដាក់ជួយថែរក្សាជនក្រីក្រ ។

កុំឱ្យត្រាប់តាមសម័យនេះឡើយ ចូរឱ្យអ្នករាល់គ្នាបានផ្លាស់ប្តូរវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឱ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង ។ រ៉ូម ១២:២

សម្រាប់អ្នកដែលជឿ គឺមានអ្វីមួយដែលបានជំរុញទឹកចិត្តយើង ។ តើវិញ្ញាណអ្វីដែលត្រូវត្រាលើការឆ្លើយតបរបស់យើង? តើគឺជាព្រះវិញ្ញាណបរិសុទ្ធ ឬខ្លួនឯង ឬជាសេចក្តីល្អនៃអំណាចអាក្រក់ដែលគ្រប់គ្រាងលោកិយនេះ? យើងទាំងអស់គ្នាជាមនុស្ស ប៉ុន្តែមនុស្សជាតិរបស់យើង គឺជាអ្វីដែលយើងប្រាកដចំពោះព្រះគ្រីស្ទ និងនគររបស់ទ្រង់ ។ សារីកប៉ុល បាននិយាយអំពី “ ជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ” (កាឡាទី ២:២០) ហើយដូចដែលបានអាននៅក្នុង ព្រះគម្ពីរ

The Passion Translation ។

ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្តីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ ។

ទីបួន យើងគួរតែចូលរួមយ៉ាងសកម្មនៅ ក្នុងសហគមន៍របស់យើងឱ្យបានខ្ជាប់ខ្ជួន ។ ការផ្សាយដំណឹងល្អគឺ ត្រូវតែជា អាទិភាពទីមួយដែលយើងត្រូវធ្វើ ។ នៅក្នុងពេលវេលាដែលមានការចលាចល និងភាពមិនប្រាកដប្រជាជានេះ នៅការ ច្រូតកាត់នៅពេលដែលផលទុំ ។ មនុស្សត្រូវការព្រះអម្ចាស់ ហើយយើងគឺជាពួកជំនុំនៃព្រះ ហើយគឺជាអ្នកនាំសារនៃ សេចក្តីសង្ឃឹម ទៅដល់ពិភពលោកទាំងមូលនេះ ។ យើងមិនអាចគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយភ្លេចថាពិភព លោកនេះកំពុងតែត្រូវការព្រះគ្រីស្ទ ។

ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត ។ ម៉ាថាយ ២៤:១៤

ហើយជំងឺកូវីដកំពុងតែបំភិតបំភ័យពិភពលោកនេះ ហើយក៏កំពុងតែប្តូរសេចក្តីសង្ឃឹមរបស់មនុស្ស នឹងបានបំផ្លា ញសេចក្តី

សុបិនដ៏ល្អផងដែរ ។ វាមិនមែនបាននិយាយអំពី ការត្រឡប់ទៅព្រះវិហារវិញ ដោយសាមញ្ញនោះទេ ប៉ុន្តែវាគឺកំពុងតែ និយាយអំពីពួកជំនុំ ដែលក្រោកឡើងប្រកាសអំពីព្រះគ្រីស្ទដោយក្លាហាន និងនគររបស់ទ្រង់ ដើម្បីដោះលែងឈ្មើយ សឹក ឱ្យមានសេរីភាពនៅក្នុងព្រះនាមព្រះយេស៊ូវ ។

ហើយត្រូវឱ្យការប្រែចិត្ត នឹងសេចក្តីប្រោសឱ្យរួច បានប្រកាសប្រាប់ដល់អស់ទាំងសាសន៍ ដោយនូវព្រះនាមទ្រង់ចាប់ តាំងពីក្រុងយេរូសាឡឹមទៅ ។ លូកា ២៤:៤៧

ទោះជាយ៉ាងណាក៏ដោយ នៅមានជាច្រើនទៀតដែលយើងអាចធ្វើបាន

ដំណឹងល្អគឺជាហេតុផលដ៏ជាក់លាក់មួយដែល ពួកគ្រីស្ទានគួរមានសកម្មភាពក្នុងការឈរជើងនឹងភាពអយុត្តិធម៌ ។ សកម្មភាពរបស់គ្រីស្ទបរិស័ទ មិនមែនជាការដើរដង្ហែរ និងការតវ៉ានៅតាមដងផ្លូវនោះទេ ប៉ុន្តែជាការដាក់នូវរបៀប រស់នៅដ៏ជាក់ស្តែង និងជាជម្រើសដែលបង្ហាញពីនគររបស់ព្រះ និងបង្ហាញមនុស្សឱ្យបានឃើញថា ពីរបៀបរស់នៅ ដែលប្រសើរជាងមុន ។

តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឱ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឱ្យ ស្រាយចំណងដែលឯងបានចងគេ ហើយឱ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទេ ព្រមទាំងបំបាក់គ្រប់ទាំង នឹមផង ។ អេសាយ ៥៨:៦

មានសេរីភាពជាច្រើនដែលយើងមានសព្វថ្ងៃនេះ (ដែលបាត់បង់យ៉ាងឆាប់រហ័ស) យើងមានដោយសារភាពក្លាហាន ការលះបង់ និងសកម្មភាពរបស់ អ្នកកំណែទម្រង់កន្លងមក ដែលស្ម័គ្រឈរ និយាយ និងធ្វើតាមសកម្មភាពដែលគោរព ព្រះ ដើម្បីនាំមកនូវការផ្លាស់ប្តូរ ។ នេះមិនមែនសម្រាប់ ការលួងលោមផ្ទាល់ខ្លួនរបស់ពួកគេទេ ប៉ុន្តែដើម្បីកែលម្អជីវិត សម្រាប់ អ្នកដែលមិនសូវមានសំណាង ។ តាមពិតទៅ សម្រាប់អ្នកកែទម្រង់ទាំងនោះ ជីវិតរបស់ពួកគេជារឿយៗ ដែល ធ្វើឱ្យមិនសូវទទួលបាននៅភាសុភាព ប៉ុន្តែ ពួកគេបានបន្តការអំពាវនាវ ឱ្យនាំមកនូវការផ្លាស់ប្តូរ និងយុត្តិធម៌នៅ កន្លែងដែលត្រូវការ ។

អ្នកដែលជឿ ទោះជានៅក្នុងដែននៃជីវិត ដែលអ្នករកឃើញដោយខ្លួនឯង គឺនៅទីនោះដែលអ្នកបម្រើរបស់ព្រះ នៅទី នោះអ្នកអាចជាភ្នាក់ងារនៃការផ្លាស់ប្តូរ និងការផ្លាស់ប្តូរទាំងស្រុង ។ ការចូលរួមក្នុងនយោបាយ និងការរួមចំណែក គឺ ពិតជាតួនាទីស្របច្បាប់សម្រាប់គ្រីស្ទបរិស័ទ ដែលមានអារម្មណ៍ថា ត្រូវបានហៅចូលទៅក្នុងសង្ឃឹមនេះ ។ យើងម្នា ក់ៗត្រូវតែឈរ និងសកម្មក្នុងការអនុវត្ត និងការសម្រេចបាននូវ ជំនឿរបស់យើងនៅក្នុងសហគមន៍ ។ ការធ្វើដូច្នេះ អ្នក

អាចនឹងជួបប្រទះការប្រឆាំង អ្នកថែមទាំងអាចត្រូវបានគេបៀតបៀន ដែលជារឿងចម្លែកបំផុតសម្រាប់ គ្រីស្ទបរិស័ទនៅ លោកខាងលិច ប៉ុន្តែវាជាការពិតសម្រាប់អ្នកដែលហ៊ានក្រោកឈរឡើង ដើម្បីយុត្តិធម៌ ហើយក៏ប្រកាសព្រះបន្ទូល ដែលមិនសម្រុះសម្រួល នៃដំណឹងល្អរបស់នគរព្រះ ។

អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្កូសគ្រប់ទាំងសេចក្តីអាក្រក់ ពីអ្នករាល់គ្នា ដោយ ព្រោះខ្ញុំ ។ ម៉ាថាយ ៥:១១

ភាពលំបាក ឧបសគ្គ និងពេលវេលាដែលលំបាក មិនមែនជាហេតុផលដើម្បីបញ្ឈប់ ការរស់នៅសម្រាប់ព្រះគ្រីស្ទ និង ធ្វើជាទីបន្ទាល់របស់ទ្រង់ឡើយ ។

ចូរឲ្យគ្រប់គ្នាល្បួងលការ ដែលធ្វើរៀងៗខ្លួន នោះនឹងមានសេចក្តីអំនួតចំពោះតែខ្លួនឯង មិនមែនចំពោះអ្នកណាទៀតទេ ៥ ដ្បិតគ្រប់គ្នាត្រូវទទួលបន្ទុកជាប់របស់ផងខ្លួន ។ កាឡាទី ៦:៤-៥